

Franklin Learning Center High School

-A Pennsylvania Blue Ribbon School of Excellence-

-Middle States Association Accredited School-

616 N. 15th Street

Philadelphia, PA 19130

Mrs. Nicole Lee, Principal
Dr. LaTrina Stewart, Assistant Principal
Mr. Anthony Guidice, Assistant Principal

215-400-7570,
215-400-7571 (fax)

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

ជូនចំពោះ: មាតាបិតា/អាណាព្យាបាល របស់សិស្សវិទ្យាល័យឆ្នាំទី២ (Sophomore)៖

សូមស្វាគមន៍មកកាន់វិទ្យាល័យ FLC ហើយពិតជាវិករាយដែលយើងស្វាគមន៍អ្នកមកកាន់អាគាររបស់យើង! យើងសង្ឃឹមថាអ្នក និងក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងវិករាយនៅរដូវក្តៅនេះ ហើយកូនរបស់លោកអ្នកទាំងអស់ពិតជារំភើបចិត្តដូចយើងដែរ នៅពេលដែលបានជួបពួកគេ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រសិស្សវិទ្យាល័យឆ្នាំទី២របស់យើងឱ្យត្រឡប់មករៀននៅសាលា វិញនៅឆ្នាំនេះ យើងនឹងរៀបចំការណែនាំបង្ហាញសម្រាប់សិស្សវិទ្យាល័យឆ្នាំទី២ និងមាតាបិតា នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់។ ក្នុងកំឡុងពេលណែនាំបង្ហាញនេះ យើងនឹងណែនាំសិស្សានុសិស្ស និងក្រុមគ្រួសារ អោយស្គាល់ថាវិទ្យាល័យ FLC ជាសាលាសហគមន៍ ហើយថាមានន័យដូចម្តេច ដើម្បីចូលរួមជាមួយសហគមន៍របស់យើង។ សកម្មភាពនឹងរួមបញ្ចូល ការណែនាំអំពីសេចក្តីថ្លែងការណ៍បេសកកម្មថ្មីរបស់យើង តម្លៃសំខាន់ៗរបស់យើង និងសកម្មភាពស្វែងយល់ពីលោកអ្នក។

ខាងក្រោមនេះគឺជាកាលបរិច្ឆេទសម្រាប់ ការដើរមើលសាលា សម្រាប់សិស្សថ្នាក់ទី៩ និងទី១០ និងមាតាបិតារបស់យើង ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់។ សិស្សានុសិស្សនឹងអាចចតរូបសម្រាប់ប័ណ្ណសម្គាល់ខ្លួន និងទិញអាវកសណ្ឋាន។ ក្រុមគ្រួសារក៏នឹងអាចនិយាយជាមួយអ្នកគ្រប់គ្រងអំពីពិធីការនៃជម្ងឺកូវីដ-១៩ ផងដែរ។

ថ្ងៃទី ២៣ ដល់ ២៦ ខែសីហា៖ ការដើរមើលសាលាសម្រាប់សិស្សថ្នាក់ទី៩ និង ទី១០៖

- ១. **គោត្តនាម ចាប់ផ្តើមពីអក្សរ A ដល់ H** ៖ ថ្ងៃច័ន្ទ ទី២៣ ខែសីហា
- ២. **គោត្តនាម ចាប់ផ្តើមពីអក្សរ I ដល់ P** ៖ ថ្ងៃអង្គារ ទី២៤ ខែសីហា
- ៣. **គោត្តនាម ចាប់ផ្តើមពីអក្សរ Q ដល់ Z** ៖ ថ្ងៃពុធ ទី២៥ ខែសីហា

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានទំនាក់ទំនងច្បាស់លាស់រវាងក្រុមគ្រួសារ និងសាលា យើងស្នើសុំឱ្យមាតាបិតាចូលមើលគេហទំព័ររបស់យើង flc.philasd.org ហើយបំពេញ ការស្ទង់មតិព័ត៌មានរបស់មាតាបិតាតាមហ្វ្រូម (Parent Information Survey Google) ដើម្បីឱ្យសាលាអាចទាក់ទងទៅអំពី ព្រឹត្តិការណ៍ផ្សេងៗនៅពេលខាងមុខ កិច្ចប្រជុំសំខាន់ៗ និងផ្តល់ព័ត៌មានថ្មីៗទៅលោកអ្នកដោយផ្ទាល់តាមរយៈអ៊ីមែល។ យើងក៏សុំឱ្យមាតាបិតាទាំងអស់ចុះឈ្មោះសម្រាប់ **គេហទំព័រសម្រាប់មាតាបិតា (Parent Portal)** ហើយប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការចុះឈ្មោះ លោកអ្នកអាចទាក់ទងទៅអ្នកឱ្យឱវាទសាលារបស់កូនលោកអ្នក នៅពេលពួកគេត្រឡប់មកធ្វើការវិញនៅថ្ងៃទី២៣ ខែសីហា។

សិស្សានុសិស្សដែលមានគោត្តនាមពីអក្សរ A ដល់ L លោក Gist (agist@philasd.org) **សិស្សានុសិស្សដែលមានគោត្តនាមពីអក្សរ M ដល់ Z** លោកស្រី Condit-Shaw (mcondit@philasd.org)

MISSION STATEMENT

FLC is an inclusive school community dedicated to providing a diverse student body with a rigorous and culturally-responsive education that prepares students with the professional and social skills they need to be outstanding community members of the city, nation, and world.

Franklin Learning Center High School

-A Pennsylvania Blue Ribbon School of Excellence-

-Middle States Association Accredited School-

616 N. 15th Street

Philadelphia, PA 19130

Mrs. Nicole Lee, Principal

Dr. LaTrina Stewart, Assistant Principal

Mr. Anthony Guidice, Assistant Principal

215-400-7570,

215-400-7571 (fax)

ជាការរំលឹក ព្រឹត្តិការណ៍សម្រាប់ឆ្នាំសិក្សាមាននៅលើប្រតិទិនហ្គូហ្គល្គឺមរបស់វិទ្យាល័យ FLC ដែលមាននៅលើគេហទំព័រសាលារបស់យើង។ ប្រតិទិនត្រូវបានកែសម្រួលឥតឈប់ឈរ ដូច្នេះយើងសុំឱ្យលោកអ្នកមើលវាឱ្យបានទៀងទាត់។ ក្រុមគ្រួសារនឹងឃើញព្រឹត្តិការណ៍ពិសេសៗ ដូចជា **យប់ជួបប្រជុំជាមួយបុគ្គលិកសាលាលើកដំបូង (Back-to-School Night) នៅថ្ងៃពុធ ទី២២ ខែកញ្ញា ពីម៉ោង ៥:៣០ ល្ងាច ដល់ ៨:០០ យប់។** នៅយប់ជួបប្រជុំជាមួយបុគ្គលិកសាលាលើកដំបូង យើងនឹងផ្តល់ឱកាសឱ្យក្រុមគ្រួសារជួបជាមួយក្រុមរដ្ឋបាលរបស់យើង ជួបគ្រូរបស់យើង និងចូលរួមក្នុងសិក្ខាសាលាដែលរៀបចំដោយគ្រូរបស់យើង។

យើងទន្ទឹងរង់ចាំឆ្នាំសិក្សា ២០២១-២០២២ ដែលប្រកបដោយជោគជ័យជាមួយលោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នក។ ជាការរំលឹក យើងមានពេលជួបលោកអ្នកតាមរយៈអ៊ីមែល ទូរស័ព្ទ ឬការប្រជុំតាមប្រព័ន្ធ Zoom។ ប្រសិនបើលោកអ្នកមានសំណួរ ឬការបារម្ភដែលទាក់ទងនឹងលិខិតនេះ សូមទាក់ទងមកនាងខ្ញុំ លោកស្រី Lee តាមអ៊ីមែល nlee@philasd.org ។

ខ្ញុំរំភើបចិត្តខ្លាំងណាស់ដែលបានជួបលោកអ្នកនៅពេលដើរមើលសាលា នៅថ្ងៃទី២៣ ដល់ ទី២៦ ខែសីហា ការណែនាំបង្ហាញ នៅថ្ងៃទី២៦ ខែសីហា វេលាម៉ោង ៩:០០ ព្រឹក ហើយថ្ងៃចូលរៀនដំបូងគឺនៅថ្ងៃអង្គារ ទី៣១ ខែសីហា វេលាម៉ោង ៧:៥៥ ព្រឹក!

ដោយក្តីស្មោះស្ម័គ្រ

Nicole Lee

Mrs. Nicole Lee
នាយិកាសាលា

MISSION STATEMENT

FLC is an inclusive school community dedicated to providing a diverse student body with a rigorous and culturally-responsive education that prepares students with the professional and social skills they need to be outstanding community members of the city, nation, and world.